

ព្រេងទាក់ទងនឹងដើមកំណើតទំនៀមផ្កាស្លាបី

អតីតនិទានពីព្រេងនាយមកថា មានកុមារកំព្រា ៤ នាក់ ជាសំឡាញ់នឹងគ្នា មានឈ្មោះមិនប្រាកដ នៅក្នុងស្រុកតក្កសិលា២ បានបបួលគ្នាទៅរករៀនសិល្បៈសាស្ត្រ ។ លុះទៅដល់ចុងស្រុកតក្កសិលា បានជួបនឹងអាចារ្យទិសាបាមោក្ខ ជាតិព្រាហ្មណ៍ម្នាក់ ដែលជាអ្នកបង្រៀនសិល្បៈវិជ្ជាគ្រប់មុខ ហើយកុមារទាំង ៤ នាក់ ក៏ចូលទៅលើកដៃសំពះក្រាបជិត បាតជើង ហើយពោលវាចាឲ្យលំទោនថា "ព្រះអាចារ្យម្ចាស់ខ្ញុំអើយ ! ខ្ញុំបាទទាំង ៤ នាក់នេះ ជាមនុស្សទីទំលក្រលំបាក ណាស់ គ្មានឪពុក-ម្តាយជាពុំនាក់អាស្រ័យទេ យើងខ្ញុំចូលមកសូមជ្រកកោនពីងបុណ្យលោក តាមតែលោកអាណិត អាសូរ ឲ្យរៀនសិល្បៈសាស្ត្រផងចុះ ។ អាចារ្យឮដូច្នោះ មានចិត្តអាណិតមេត្តា ក៏ស្រែកហៅទៅភរិយាថា "ភាណអើយ ! ចូលមកអាយ !" ។ ប្រពន្ធច្ប ក៏ស្ទុះមកដល់ភ្លាម ។ អាចារ្យ ក៏និយាយប្រាប់សព្វគ្រប់ រួចប្រគល់កុមារទាំង ៤ នាក់ឲ្យទៅ ប្រពន្ធ ។ កុមារទាំងនោះ ខំយកចិត្តទុកដាក់បម្រើអាចារ្យ អស់ចំនួន ៥ ឆ្នាំ មិនឲ្យមានការអាក់អន់ស្រពន់ចិត្តដល់ម្តង ឡើយ ។ អាចារ្យក៏មានមេត្តាឲ្យរៀនសិល្បៈវិជ្ជាគ្រប់គ្នា គឺម្នាក់ឲ្យរៀនគម្ពីរហោរា, ម្នាក់ឲ្យរៀនសិល្បៈបាញ់ធ្នូ-ស្នា, ម្នាក់ឲ្យ រៀនសិល្បៈមុជទឹក, ម្នាក់ទៀតឲ្យរៀនសិល្បៈប្រស់ជីវិតមនុស្ស-សត្វដែលស្លាប់ហើយឲ្យរស់វិញបាន ។ ទាំង ៤ នាក់ ចេះ សិល្បៈជីវិតសេសផ្សេងៗ គ្នា ។

សម័យថ្ងៃមួយ កុមារទាំង ៤ នាក់គិតគ្នាថា យើងរៀនសិល្បៈចេះចប់គ្រប់គ្នាហើយ គួរយើងនាំគ្នាលាព្រះអាចារ្យយើង ទៅ ស្វែងរកទ្រព្យសម្បត្តិប្រពន្ធកូនរៀងខ្លួនចុះ" គិតព្រមព្រៀងគ្នាស្រេច ក៏ចូលទៅក្រាបលាអាចារ្យ ថាសុំលាទៅរកលាភស ក្តារ: បុត្រ ភរិយា ។ អាចារ្យក៏បើកឲ្យទៅតាមសេចក្តីប្រាថ្នា ឥតបើជំទាស់ឃាត់ឃាំងឡើយ ។

កុមារទាំង ៤ នាក់ លុះដើរទៅដល់នឹងសមុទ្រធំ រកទូក ឬសំពៅនឹងឆ្លងទៅត្រើយម្ខាងពុំបាន ក៏នាំគ្នាដេកសម្រាក ក្រោម ដើមឈើនៅមាត់សមុទ្រនោះ ហើយកុមារទាំង ៣ និយាយនឹងកុមារហោរាថា "ឱ ! សំឡាញ់អើយ ! សំឡាញ់ឯងបាន រៀនខាងវិជ្ជាហោរាសាស្ត្រ យើងចង់ដឹងណាស់ ថាតើវិជ្ជានោះពូកែសក្តិសិទ្ធិយ៉ាងណា ? ចូរអ្នកវាយលេខទាយល មើល ! ថ្ងៃស្អែកនេះ យើងនឹងបានឆ្លងទៅត្រើយម្ខាងឬទេ ? មួយទៀត តើយើងនឹងមានលាភបានអ្វីស៊ីខ្លះ ?" ។ កុមារ ហោរា ក៏តាំងវាយលេខមើលសព្វគ្រប់ទៅ ទាយថា "ស្អែកនេះ ពេលព្រឹក ថ្ងៃពេញពន្លឺ យើងនឹងមានមហាលាភធំ, តាម ទំនាយថា នឹងមានសត្វហត្ថិលិង្គ (ឥន្ទ្រី) ឆាបពាំនាំកូនក្រមុំស្តេចមួយ ហើរឆ្លងសមុទ្រមកពីទិសបូព៌ប្រាកដ, តើពួកអ្នក នឹងគិតយ៉ាងដូចម្តេច ?" ។ កុមារចេះបាញ់ធ្នូទទួលរ៉ាប់រងថា " ត្រង់នេះ ទុកងារឲ្យខ្ញុំ ៗ នឹងបាញ់ ដណ្តើមយកពីមាត់ សត្វនោះ ឲ្យបានដោយងាយ កុំបារម្ភ !" ។

លុះព្រឹកឡើង ពេលថ្ងៃពេញពន្លឺ សត្វឥន្ទ្រីក៏ពាំកូនក្រមុំស្តេច ហើរឆ្លងសមុទ្រមកមែន ។ កុមារចេះបាញ់ ហេតុតែត្រេកអរ ពេកឥតបានពិចារណា ក៏វាត់ធ្នូផ្ទាប់សរបាញ់ទៅភ្លាម ត្រូវសត្វធ្លាក់ទាំងនាងក្រមុំកណ្តាលសមុទ្រ ។ កុមារចេះមុជទឹក ធានាខ្លួនថា "ខ្ញុំនឹងហែលទឹក មុជទៅយកនាងមក ឲ្យបានពីក្នុងសមុទ្រ" ហើយលោតទឹកហែលទៅយកនាងបានមក

ដូចពាក្យថា, តែនាងនោះផុតរលត់សង្ខារទៅហើយ ។ កុមារចេះប្រសប់ថា "ខ្ញុំនឹងប្រសប់នាងឲ្យរស់ឡើងវិញ" ហើយក៏ សូត្រសេកសិល្បវិជ្ជា ប្រសប់នាងនោះរស់ឡើង ។ នាងនោះ មានរូបរាងដ៏ល្អតូចល្អន់ស័ក្តិសម ព្រោះនាងជាបុត្រីមហាក្សត្រ ។ កុមារទាំង ៤ ក៏ដណ្តើមនាងចង់បានធ្វើជាប្រពន្ធតែរៀងខ្លួន ។ កុមារហោរាថា "នាងនេះត្រូវបានយើង ព្រោះហេតុដើម កើតពីយើងទាយ" ។ កុមារចេះបាញ់ថា "អ្នកគ្រាន់តែទាយ កុំតែយើងបាញ់ធ្វើម្តេចបាន ! ត្រូវតែឲ្យនាងនោះមកធ្វើជា ប្រពន្ធយើង" ។ កុមារចេះមុជទឹកថា "អ្នកបាញ់ធ្លាក់កណ្តាលសមុទ្រមែន តែកុំបានយើងមុជទឹកទៅយកមក ធ្វើម្តេចនឹង បាន ! ត្រូវឲ្យនាងនេះ មកធ្វើជាប្រពន្ធយើង" ។ កុមារចេះប្រសប់ថា "អ្នកទៅយកពីក្នុងទឹកមកមែន តែនាងនោះអស់ជីវិត ទៅហើយ, បើកុំតែបានយើងចេះប្រសប់ ធ្វើម្តេចនាងនឹងបានរស់ឡើងវិញ ! ត្រូវឲ្យនាងនេះមកធ្វើប្រពន្ធយើង" ។ កុមារ ទាំង ៤ នាក់មិនសុខចិត្តរៀងខ្លួន ក៏នាំគ្នាបណ្តើរស្រីនោះទៅរកចៅក្រមកាត់ក្តីឲ្យ ។

វេលានោះ ព្រះពោធិសត្វ យកកំណើតជាកូនកុដុម្ពីក៍ នៅស្រុកចន្ទគ្រាម៣ លោកតែងតែទៅគាល់បម្រើព្រះមហាក្សត្រ ស្តេចតាំងងារជាសភាចារបុរិសោ សម្រេចសេចក្តីខាងតុលាការ ។

កុមារទាំង ៤ នាក់ ក៏នាំគ្នាចូលទៅប្តឹងមិនសុខចិត្ត ពីរឿងដណ្តើមប្រពន្ធគ្នានោះ ។ ពោធិសត្វ ទទួលបណ្តឹងហើយ ឲ្យ កត់ចម្លើយគ្រប់គ្នា ទ្រង់ឈ្នុងយល់ដឹងសេចក្តីដោយព្រះប្រាជ្ញា ក៏បង្គាប់ទៅកុមារហោរា និងកុមារចេះប្រសប់ ឲ្យអង្គុយ លើអាសនៈខ្ពស់ស្មើគ្នា, កុមារចេះបាញ់ ឲ្យអង្គុយបន្ទាប់ក្រោម, កុមារចេះមុជទឹក ឲ្យអង្គុយប្រារព្ធពីក្រោមបង្អស់, ហើយ ព្រះបរមពោធិសត្វ សម្តែងធម្មត្រីចរិយាឲ្យស្តាប់ រួចកាត់សេចក្តីថា "កុមារទាំង ៤ អើយ ! ចូរផ្ទៀងត្រចៀកទាំងពីរស្តាប់, យើងនឹងសម្រេចសេចក្តីដោយយុត្តិធម៌" រួចពោធិសត្វប្រជុំចៅក្រមទាំងអស់ កាត់សេចក្តីថា "កុមារហោរាដែលចេះទាយ ត្រូវលើកទុកជាឪពុកនាង, កុមារចេះប្រសប់ឲ្យរួចជីវិត ដូចជាមាតាឲ្យទឹកក្សិរដល់បុត្រ ត្រូវទុកជាម្តាយនាង កុមារចេះ បាញ់ ត្រូវទុកជាបងបង្កើតរបស់នាង ព្រោះបង រមែងកាន់ជាតិក្រកូលជួយការពារសង្គ្រោះប្អូនស្រី, កុមារចេះមុជទឹក ត្រូវ ទុកជាប្តីនាងនេះ ព្រោះគេបានទៅប៉ះពាល់រូបកាយនាង តាំងពីក្នុងទឹកមកមុនគេ" ។ កុមារទាំង ៤ ក៏ទទួលព្រមតាម ពាក្យពោធិសត្វកាត់សេចក្តី ។ ហើយទូលពោធិសត្វថា "លោករៀបទុកដាក់យើងខ្ញុំជាឪពុក ជាម្តាយ ជាបង នេះយើង ខ្ញុំសុខចិត្តហើយ តែសូមលោកមេត្តាជ្រើសរើសរករបស់អ្វីដ៏ប្រសើរ ទុកតំណាងជាមង្គលតទៅមុខ នឹងបានឲ្យកូនប្រសា គំនាប់ឪពុកម្តាយ និងបង ក្នុងគ្រានេះផង ។ ពោធិសត្វក៏ទ្រង់ព្រះតម្រិះថា "ជាតិជាព្រះមហាក្សត្រ ត្រូវមានស្នាព្រះពរ ៣, ចំណែកមហាជន ត្រូវប្រឲ្យហៅថា "ផ្កាស្លា ៣" វិញ, រួចទើបពោធិសត្វឲ្យទៅកាត់ផ្កាស្លាមួយខ្ន យកមករៀបតុបតែង បែងជា ៣ ចំណែក, ចំណែកទុកជាធំ ត្រូវឪពុកម្តាយទទួលផ្ទាល់ពីដៃកូនប្រសា, ចំណែកផ្កាស្លាទី ២ ត្រូវបងបង្កើត ឪពុកធំ ឬ មាមីងទទួល, ចំណែកផ្កាស្លាពៅ ត្រូវញាតិសារលោហិតមិត្តសំឡាញ់ទទួល" ។ ស៊ុមផ្កា ដែលធំជាងគេ ត្រូវ តម្កល់ទុក ៣ ថ្ងៃ ទើបយកទៅប្រគេនព្រះសមណជីព្រាហ្មណ៍ព្រឹទ្ធាចារ្យ ដើម្បីសុំពរទាំង ៣ (គឺ អាយុ សុខ ពល) ។ ឯ ស៊ុមផ្កាកណ្តាល និងពៅ ត្រូវកាត់ស្រាយក្នុងពេលនោះ ចែកញាតិសារលោហិតមិត្តសំឡាញ់បាចទៅលើស្វាមីគូភរិយា ថ្មី ឲ្យសព្វសាធុការពរ តាមបែបនិយមទៅ ។

ទំនៀមនេះ ក៏តជាប់រៀងរហូតមកដល់យើងឥឡូវ ។